



# GC LiFE



# កម្មវត្ថុនៃការធានារ៉ាប់រង

ការព្យាបាលពិគ្រោះជំងឺក្រៅរបស់អ្នកត្រូវបានធានារ៉ាប់រង។

## លក្ខខណ្ឌនៃការបង់បុព្វលាភ

|                        |                                                            |
|------------------------|------------------------------------------------------------|
| វិធីសាស្ត្របង់បុព្វលាភ | ដូចទៅនឹងផលិតផលមូលដ្ឋាន                                     |
| មធ្យោបាយបង់បុព្វលាភ    | ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ |
| ការបំពាន               | ដូចទៅនឹងផលិតផលមូលដ្ឋាន                                     |

## វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះផ្តល់នូវការធានាទៅលើការចំណាយវេជ្ជសាស្ត្រលើការព្យាបាលពិគ្រោះជំងឺក្រៅដោយគ្រោះថ្នាក់ជាយថាហេតុរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលដែលការធានារ៉ាប់រងរបស់គាត់កំពុងមានសុពលភាព។

## អត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

| អត្ថប្រយោជន៍ធានារ៉ាប់រង                                                                                                                                                                                                                                |                                                                                               |     |
|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------|-----|
| ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឲ្យកើតមានការពិគ្រោះជំងឺក្រៅនៅមូលដ្ឋានសុខាភិបាលណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននឹងទូទាត់សំណងធានារ៉ាប់រងដោយផ្អែកទៅតាមការកំណត់ដូចមានចែងក្នុងតារាងនេះ៖ | ចំណាយព្យាបាលលើការរះកាត់                                                                       | 90% |
|                                                                                                                                                                                                                                                        | ចំណាយលើថ្លៃថ្នាំ ដែលប្រើប្រាស់ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ                                   | 90% |
|                                                                                                                                                                                                                                                        | ចំណាយលើវេជ្ជបញ្ជាសង្គ្រោះបន្ទាន់                                                              | 90% |
|                                                                                                                                                                                                                                                        | ចំណាយលើការស្កេន X-ray, ECG, ការពិនិត្យដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ និងការប្រើប្រាស់បន្ទប់ពិសោធន៍ | 75% |
|                                                                                                                                                                                                                                                        | ចំណាយលើថ្លៃថ្នាំ ដែលមិនពាក់ព័ន្ធនឹងការធ្វើរោគវិនិច្ឆ័យ                                        | 70% |
|                                                                                                                                                                                                                                                        | ចំណាយលើការព្យាបាលផ្សេងៗ                                                                       | 70% |
| បុព្វលាភធានារ៉ាប់រងនឹងត្រូវកំណត់ផ្អែកទៅតាមមុខរបរ ប្រភេទការងារ អាយុ ប្រវត្តិស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង និងចំនួនមនុស្សដែលនឹងត្រូវធានា។                                                                                                    |                                                                                               |     |

គម្រោង  
Platinum  
អតិបរមានៃ  
សំណង

\$1,000

គម្រោង  
Gold  
អតិបរមានៃ  
សំណង

\$500

គម្រោង  
Sliver  
អតិបរមានៃ  
សំណង

\$300

I ករណីមិនធានា

- ១.ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានទំនួលខុសត្រូវក្នុងការផ្តល់សំណងធានារ៉ាប់រងឡើយ ប្រសិនបើនៅពេលដាក់ពាក្យស្នើសុំ អ្នកស្នើសុំធានារ៉ាប់រងមិនបានជូនដំណឹងពិតដល់ក្រុមហ៊ុនមានការលាក់បាំងអំពីស្ថានភាពសុខភាពដែលមានសភាពមិនល្អរបស់អ្នកត្រូវបានធានារ៉ាប់រង ដូចករណីរៀបរាប់ខាងក្រោម៖
- (១)អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺរ៉ាំរ៉ៃមួយ ឬច្រើនប្រភេទ ឬជំងឺស្រួចស្រាវ ឬជំងឺសតិអារម្មណ៍
- (២)អ្នកត្រូវបានធានារ៉ាប់រងមានពិការភាព ឬមុខងារនៃភ្នែក ឬត្រចៀក ឬចលនារាងកាយមានភាពមិនប្រក្រតី
- (៣)អ្នកត្រូវបានធានារ៉ាប់រងប្រកបមុខរបរមានហានិភ័យខ្ពស់ដែលក្រុមហ៊ុនមិនអាចធានាបាន
- (៤)អាយុពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលកិច្ចសន្យាបានបង្កើត មិនសមស្របតាមអាយុសម្រាប់ ដាក់ពាក្យស្នើសុំដូចបានចែងក្រោម ខ និងលក្ខខណ្ឌក្នុងកិច្ចសន្យាធានារ៉ាប់រង។

២.ព្រឹត្តិការណ៍ផ្សេងៗនៃ “ករណីមិនធានា” ដែលបានចែងក្នុងផលិតផលមូលដ្ឋាន (“គម្រោងការពារខ្លួន” ជាក្រុម)។

៣.ចំណាយសម្រាប់ការព្យាបាលដែលបណ្តាលមកពីជំងឺ។

ចំណាំ៖ ខិតប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។